



សុខភាព និងជីវិត
កាន់តែប្រសើរ

AIA សម្រាប់ជីវិត

2ការពារ5

ដំណោះស្រាយការពារហិរញ្ញវត្ថុគ្រួសាររយៈពេល

5ឆ្នាំ បង់ត្រឹមតែ 2ឆ្នាំ



ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត

លោកអ្នកកំពុងស្វែងរកដំណោះស្រាយធានារ៉ាប់រង ដើម្បីធានាបានថាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារលោកអ្នកត្រូវបានការពារជាមួយនឹងរយៈពេលបង់បុព្វលាភធានារ៉ាប់រងខ្លីមែនទេ?

សូមណែនាំ **2ការពារ5** របស់ **AIA សម្រាប់ជីវិត** ដែលជាដំណោះស្រាយការការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រួសាររយៈពេល 5ឆ្នាំ បង់ត្រឹមតែ 2ឆ្នាំ។



អត្ថប្រយោជន៍នៃការការពារសម្រាប់លោកអ្នកមានដូចជា៖

ធានាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ

ក្នុងករណីមានគ្រោះអវស្សមទោះបីបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ដែលបណ្តាលឲ្យពិការ ឬមរណភាព **អេ អាយ អេ** និងផ្តល់សំណងជូនលោកអ្នក ឬគ្រួសារ ដែលសំណងនោះគឺអាចជួយគ្រួសារនិងលោកអ្នកមិនឲ្យធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ។

បង់ត្រឹមតែ 2ឆ្នាំ ទទួលបានការការពារហិរញ្ញវត្ថុរហូត 5ឆ្នាំ

គម្រោងពិសេសនេះគឺផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនជូនលោកអ្នក ដោយទទួលបានការការពារហិរញ្ញវត្ថុរយៈពេលយូរគឺ 5 ឆ្នាំ ជាមួយការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ 2 ឆ្នាំ។

ទទួលបានការបញ្ចុះតម្លៃ 30% លើការបង់បុព្វលាភធានារ៉ាប់រង

លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសបន្ថែម 30% លើបុព្វលាភធានារ៉ាប់រងឆ្នាំទី 2 ប្រសិនបើលោកអ្នកជ្រើសរើសបង់ថ្លាបន្តបុព្វលាភធានារ៉ាប់រងទាំងអស់ក្នុងឆ្នាំទី 1។

ងាយស្រួល និងឆាប់រហ័ស

លោកអ្នកអាចទទួលបានការការពារហិរញ្ញវត្ថុបានយ៉ាងឆាប់រហ័ស និងងាយស្រួលដោយគ្រាន់តែ៖

- ✔ ជួបពិភាក្សាជាមួយទីប្រឹក្សាផែនការជីវិត **អេ អាយ អេ**
- ✔ ឆ្លើយសំណួរទាក់ទងនឹងស្ថានភាពសុខភាពចំនួន 3 (មិនតម្រូវឲ្យមានការពិនិត្យសុខភាព)
- ✔ ទទួលបានការធានារ៉ាប់រងក្នុងរយៈពេល 1 ថ្ងៃបន្ទាប់ពីដាក់ឯកសារ និងព័ត៌មានគ្រប់គ្រាន់។



សង្ខេបអំពី AIA សម្រាប់ជីវិត 2ការពារ5

រយៈពេលនៃការការពារ	5ឆ្នាំ		
រយៈពេលបង់បុព្វលាភធានារ៉ាប់រង	2ឆ្នាំ		
អាយុ	18 ដល់ 60ឆ្នាំ		
កញ្ចប់	កញ្ចប់ 3ពាន់	កញ្ចប់ 5ពាន់	កញ្ចប់ 7ពាន់
អត្ថប្រយោជន៍ មរណភាព ឬ ពិការភាពមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ*	3,000 ដុល្លារអាមេរិក	5,000 ដុល្លារអាមេរិក	7,000 ដុល្លារអាមេរិក
អត្ថប្រយោជន៍ មរណភាព ឬ ពិការភាពបង្កដោយគ្រោះថ្នាក់ចៃដន្យ**	6,000 ដុល្លារអាមេរិក	10,000 ដុល្លារអាមេរិក	14,000 ដុល្លារអាមេរិក

សម្គាល់៖

* សំដៅទៅលើ (1) អត្ថប្រយោជន៍ការពារគ្រួសារ ឬ (2) អត្ថប្រយោជន៍លើការស្តារនីតិសម្បទា

** សំដៅទៅលើ (1) អត្ថប្រយោជន៍ការពារគ្រួសារ ឬ (2) អត្ថប្រយោជន៍លើការស្តារនីតិសម្បទា និង (3) អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ។

ឧទាហរណ៍សម្រាប់អតិថិជនមានគោលដៅ សន្សំសម្រាប់បង់រំលស់ផ្ទះ



លោក សុខ មានអាយុ 30ឆ្នាំ រៀបការរួច និងមានកូនស្រី1នាក់នៅក្រោមបន្ទុក។ លោក សុខ ចង់ឲ្យប្រាកដថាកូននិងគ្រួសារគាត់នឹងមានប្រាក់មួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពទោះបីមានគ្រោះអកុសលណាមួយកើតឡើងចំពោះលោកដែលជាមេចំណូល ដូច្នេះ លោកបានពិភាក្សាជាមួយទីប្រឹក្សាផែនការជីវិត **អេ អាយ អេ** អំពីអត្ថប្រយោជន៍នៃគម្រោង **2ការពារ5** របស់ **AIA** សម្រាប់ជីវិត។

លោក សុខ បានសម្រេចចិត្តជ្រើសរើសយក **កញ្ចប់7ពាន់** ដែលមានបុព្វលាភធានារ៉ាប់រងចំនួន 202ដុល្លារអាមេរិក ក្នុង1ឆ្នាំ។ ដោយសារលោក សុខ ចង់បានការបញ្ចុះតម្លៃ 30% ហើយចំណេញពេលវេលាដោយមិនចាំបាច់ខ្វាយខ្វល់រឿងបង់បុព្វលាភធានារ៉ាប់រងឆ្នាំបន្ទាប់ លោក សុខ ក៏ជ្រើសរើសយកការបង់ផ្តាច់នៅឆ្នាំទី1ចំនួន 343ដុល្លារអាមេរិក (សន្សំបាន 61ដុល្លារអាមេរិក)។



គោលដៅរបស់លោក សុខ



គាត់ចង់ប្រាកដថាគម្រោងបង់រំលស់ និងទិញផ្ទះសម្រាប់គ្រួសារនឹងមិនមានការប្រែប្រួល



គាត់មិនចង់ឲ្យគ្រួសារធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ

តើលោក សុខ និងគ្រួសារទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ឧបមាថានៅឆ្នាំទី1 បន្ទាប់ពីទទួលបានការធានា លោក សុខ ដែលជាមេគ្រួសារ ជួបគ្រោះថ្នាក់បណ្តាលឲ្យគាត់ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ **អេ អាយ អេ** នឹងផ្តល់សំណងជូន លោក សុខ ចំនួន **14,000ដុល្លារអាមេរិក**។

លោកសុខនិងក្រុមគ្រួសារអាចយកប្រាក់នេះទៅប្រើប្រាស់ដើម្បីផ្គត់ផ្គង់ជីវភាពបានមួយរយៈ ទម្រង់ដល់ពេលគ្រួសារលោក សុខ អាចរកដំណោះស្រាយផ្សេងៗទៀតបានដើម្បីបន្តជីវភាពរស់នៅ ហើយមួយចំណែកទៀតគឺអាចសម្រាប់ទុកបង់រំលស់ផ្ទះ។

បន្ទាប់ពីសំណងត្រូវបានទូទាត់ បណ្តុំសន្យារ៉ាប់រងរបស់លោក សុខ ក៏ត្រូវបានបញ្ចប់សុពលភាពផងដែរ។

ព័ត៌មានក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺសម្រាប់ជាព័ត៌មានបឋមតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការផ្តល់ជូន សូមទាក់ទងទីប្រឹក្សាផែនការជីវិត **អេ អាយ អេ** ឬ ទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ **អេ អាយ អេ** តាមរយៈលេខទូរស័ព្ទ **086 999 242**។